




# សូមពិចារណា!

## ដើម្បីជៀសវាងបំណុលអាក្រក់



### គន្លឹះ 7 សំខាន់ៗ

# 1



#### ពិចារណាឱ្យបានច្បាស់ មុនពេលអ្នកសម្រេចចិត្តខ្ចីលុយ

សួរខ្លួនឯងថា តើអ្នកពិតជាត្រូវការខ្ចីលុយនេះប្រាកដមែន ឬទេ ឬអ្នកអាចរកវិធីផ្សេងទៀតដើម្បីទទួលបានប្រាក់/ជំនួយដែលអ្នកត្រូវការដោយមិនចាំបាច់ខ្ចីទេ។

# 2



#### ត្រូវប្រាកដថា កម្ចីរបស់អ្នកនឹង ជួយបង្កើនប្រាក់ចំណូលដល់អ្នក


ត្រូវគិតថាខ្ចីលុយដើម្បីវិនិយោគលើអ្វីដែលនឹងបង្កើន ប្រាក់ចំណូលរបស់អ្នកបានឬធ្វើអោយស្ថានភាព ហិរញ្ញវត្ថុរបស់អ្នកប្រសើរឡើង។ ខ្ចីលុយដែលអ្នក ត្រូវការចាំបាច់ ជៀសវាងការខ្ចីសម្រាប់ការទិញ របស់របរដែលមិនចាំបាច់ ឬខ្ចីលុយលើសពីតម្រូវ ការចាំបាច់ជាក់ស្តែង។

# 3



#### យល់ និងស្គាល់ច្បាស់ពី បុគ្គលដែលអ្នកនឹងខ្ចីលុយ

ប្រសិនបើអ្នកសម្រេចចិត្តខ្ចីលុយ អ្នកគួរទៅ ខ្ចីពីអ្នកឱ្យខ្ចីស្របច្បាប់៖ មុននឹងខ្ចីត្រូវពិនិត្យ មើលលក្ខន្តិកៈ/ឬអាជ្ញាប័ណ្ណរបស់ពួកគេ។



# 4



#### យល់ច្បាស់អំពីអត្រាការប្រាក់ ជៀសវាងបំណុលរ៉ាំរ៉ាក

ត្រូវយល់ពីរបៀបដែលគេគណនាការប្រាក់ ត្រូវខ្ចីទៅអ្នកដែលមានអត្រាការ ប្រាក់ទាបបំផុត និងចរចាអត្រាការប្រាក់ តាមដែលអ្នកអាចធ្វើបាន។

# 5



#### យល់ច្បាស់អំពីលក្ខខណ្ឌ នៃការខ្ចីលុយ

ត្រូវប្រាកដថាអ្នកយល់ច្បាស់អំពីអ្វីខ្លះដែល អ្នកត្រូវសងវិញ សងនៅពេលណា ហើយ រយៈពេលប៉ុន្មាន? ចំនួនទឹកប្រាក់ប៉ុន្មាន? កុំខ្ចីប្រាក់លើសពីលទ្ធភាពដែលអ្នកមាន សម្រាប់សងវិញ – ត្រូវប្រាកដថាអ្នកមាន ប្រាក់ចំណូលគ្រប់គ្រាន់ និងធានាថាអ្នកអាច បន្តការសងវិញដោយមិនប៉ះពាល់ដល់ តម្រូវការមូលដ្ឋានរបស់គ្រួសារអ្នក – ហើយអ្នកត្រូវសួរខ្លួនឯងថា តើប្រាក់កម្ចីនឹង បង្កើនប្រាក់ចំណូលរបស់អ្នកដែរឬទេ?

# 6



#### ជៀសវាងខ្ចីលុយពីម្ចាស់បំណុល ច្រើនក្នុងពេលតែមួយ

កុំខ្ចីពីអ្នកដោយខ្ចីច្រើន ព្រោះវាងាយស្រួលសម្រាប់ អ្នកដើម្បីសងបំណុលត្រឡប់វិញ បើអ្នកខ្ចីច្រើន ម្ចាស់វាអាចជាប់គាំង នៅពេលដែលអ្នកសង ត្រលប់នៅក្នុងវត្តបំណុលនិមួយៗហើយវា អាចបង្កើនសម្ពាធលើអ្នក និងគ្រួសាររបស់អ្នក ។

# 7



#### យល់ដឹងអំពីការគ្រប់គ្រងថវិកា អោយបានល្អ

ការខ្ចីលុយមិនមែនជាដំណោះស្រាយល្អសម្រាប់អ្នកទេ ប្រសិនបើអ្នកមិនអាចគ្រប់គ្រងថវិការបស់អ្នកបាន ត្រឹមត្រូវ។

## គន្លឹះសំខាន់ៗ

### ប្រសិនបើអ្នកស្ថិតនៅក្នុង ស្ថានភាពជំពាក់បំណុលគេ

**ស្វែងយល់ពីស្ថានភាពរបស់អ្នក៖** ត្រូវពិនិត្យមើលថា តើអ្នក ស្ថិតក្នុងស្ថានភាពជំពាក់បំណុលគេច្រើនដែរឬទេ? តើវាមានអត្រា ការប្រាក់ខ្ពស់ដែរឬទេ? វាមានថ្លៃសេវាផ្សេងទៀតដែរឬទេ? តើការទូទាត់ដែលមានកាត់បន្ថយសមតុល្យនៃប្រាក់ដើមដែរឬទេ? ប្រសិនបើបាទ/ចាស មានមានន័យថាអ្នកកំពុងស្ថិតក្នុងស្ថានភាព ជំពាក់បំណុលគេច្រើនខ្លាំងហើយ។

# 1

**បង្កើតថវិកា៖** ធ្វើបញ្ជីបំណុល ការចំណាយ និង ចំណូលរបស់អ្នកទាំងអស់ ដើម្បីយល់ពីស្ថានភាព ហិរញ្ញវត្ថុរបស់អ្នក។ វានឹងជួយអ្នកក្នុងការកំណត់ អត្តសញ្ញាណនៃចំនុចដែលអ្នកអាចកាត់បន្ថយការ ចំណាយដែលមិនចាំបាច់ និងដើម្បីបង្កើនថវិកាទាំង នោះទសសងបំណុលវិញ។ ចូរពិនិត្យមើលថវិកា និង ផែនការសងបំណុលរបស់អ្នកឱ្យបានទៀងទាត់ ហើយធ្វើការកែតម្រូវតាមតម្រូវការ។

# 2

**ផ្តល់អាទិភាពដល់បំណុលរបស់អ្នក៖** សងបំណុលដែលមានអត្រាការប្រាក់ខ្ពស់ បំផុតជាមុនសិន ហើយសងបំណុលដែល មានការប្រាក់ទាបនៅពេលក្រោយ។

# 3

**ទាក់ទងអ្នកផ្តល់ប្រាក់កម្ចីដើម្បីចរចា** សម្រាប់អត្រាការប្រាក់ទាប និងធ្វើ ផែនការសងវិញនៅពេលណាដែល អាចធ្វើទៅបាន។

# 4

**កុំយកប្រាក់កម្ចីបន្ថែមពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬ អ្នកផ្តល់ប្រាក់កម្ចីក្រៅឆ្នាំការ** ព្រោះវានឹងធ្វើឱ្យ ស្ថានភាពរបស់អ្នកកាន់តែលំបាកទៅៗ។

# 5

**កុំនៅម្នាក់ឯង ហើយសុំជំនួយ និងជំនួយនានា៖** អ្នកជំនាញ ខ្លះអាចផ្តល់ជំនួយ និងជួយអ្នកក្នុងការរៀបចំផែនការថវិកា របស់អ្នក ចរចាជាមួយអ្នកឱ្យខ្ចី ឬជំនួយផ្នែកច្បាប់។

# 6

